



ជួយកូនអ្នកបានសម្រេចក្នុងការសិក្សា:

បង្កើតទម្លាប់ចូលរៀនទៀងទាត់ ទាន់ក្មេងនៅតូច

តើអ្នកជ្រាបឬទេថា?

- ចាប់ផ្តើមនៅថ្នាក់កុមារដ្ឋាន អវត្តមានសាលាច្រើនពេក អាចបណ្តាលសិស្សរៀនសូត្រមិនទាន់គេ ។
- មិនចូលរៀនប្រមាណ១០ភាគរយ (ឬ១៨ថ្ងៃ) អាចនាំឲ្យក្មេងពិបាករៀនអក្សរ ។
- សិស្សនៅតែរៀនមិនទាន់គេដែរ បើទោះជាមានមិនបានចូលរៀន មួយឬពីរថ្ងៃ រៀងរាល់ពីរ-បីអាទិត្យ (និងមិនយូរប៉ុន្មាន អាចគ្រប់១៨ថ្ងៃ)
- អវត្តមានទាំងឡាយ អាចប៉ះពាល់ដល់ថ្នាក់រៀនទាំងមូល បើសិនជាគ្រូផ្អាកការបង្រៀនដើម្បីជួយកូនអ្នកឲ្យរៀនទាន់គេ ។

ការចូលរៀនទៀងទាត់ អាចជួយក្មេងឲ្យមានអារម្មណ៍ល្អ អំពីការរៀនសូត្រនិងផ្ទាល់ខ្លួន សូមបង្កើតទម្លាប់របៀបនេះ ដើម្បីឲ្យពួកគេឆាប់ដឹងខ្លួនថា ការចូលរៀនទាន់ពេល រៀងរាល់ថ្ងៃ គឺជាការចាំបាច់ ។

តើអ្នកអាចធ្វើអ្វីបានខ្លះ!

- កម្រិតពេលចូលដំណេកទៀងទាត់ និងក្រោកឡើងយ៉ាងទៀងទាត់ ។

For more info: Susan Lieberman at slieberman@countmeinmaine.org or www.countmeinmaine.org
 This was adapted with permission from Attendance Works at attendanceworks.org
 P144- (14-15) M# Why Attendance Matters

- រៀបចំសម្លៀកបំពាក់និងកាបូបស្ពាយ មុនពេលចូលដំណេក ។
- ណែនាំក្មេងបានស្គាល់គ្រូរបស់នាង មុនសាលាចាប់ផ្តើមបង្រៀន ដើម្បីការងាយស្រួលក្នុងការដូរថ្នាក់រៀនឬសាលារៀន ។
- កុំឱ្យក្មេងសម្រាកនៅផ្ទះ លើកលែងតែនាងពិតប្រាកដជាឈឺមែន ។ ពេលខ្លះ ការឈឺពោះគ្រាន់តែបណ្តាលមកពីការព្រួយបារម្ភក៏ អំពីការរៀនសូត្រ មិនមានហេតុផលគ្រប់គ្រាន់ឱ្យក្មេងសម្រាកនៅផ្ទះឡើយ ។
- បើកូន របស់អ្នកហាក់បីដូចជាមានការភ័យព្រួយអំពីការចូលរៀន សូមពិភាក្សាជាមួយ គ្រូបង្រៀន ទីប្រឹក្សាសាលាឬមាតាបិតាដទៃទៀត ដើម្បីទទួល នូវការណែនាំ អំពីរបៀបធ្វើយ៉ាងណា ដើម្បីកូនអ្នកមានអារម្មណ៍ល្អជាងមុន និងមន្តការសប្បាយក្នុងការរៀនសូត្រ ។
- ជៀសវាងណាត់ពេលជួបពេទ្យ និងដំណើរកំសាន្តយូរថ្ងៃ ក្នុងពេលសាលាកំពុងបើកបង្រៀន ។

វត្តមានចូលសាលាបានល្អ នឹងអាចជួយកូនមានទម្លាប់ល្អ ក្នុងសាលារៀន នៅមហាវិទ្យាល័យ និងនៅកន្លែងការងារ ។